



១ មុខជំនាញជ្រើសរើស \_\_\_\_\_

MAJOR SELECTION

២ តើអ្នកស្គាល់សាកលវិទ្យាល័យ ឡាយហ្វ តាមរយៈអ្វី?

How did you come to know about Life University?

- គេហទំព័រ  
Website
- ខិតប័ណ្ណព័ត៌មាន  
Brochure
- មិត្តភក្តិ/សាស្ត្រាចារ្យ  
Friend/Teacher
- ឪពុកម្តាយ/បងប្អូន  
Parents/Relative
- ការផ្សាយពាណិជ្ជកម្ម  
Advertisement
- ផ្សេងៗ: សូមបញ្ជាក់ \_\_\_\_\_  
Others
- និស្សិតសាកលវិទ្យាល័យ ឡាយហ្វ  
Life University's Student
- ការធ្វើបទបង្ហាញ  
Presentation

៣ គោត្តនាម និង នាម \_\_\_\_\_ នាមជាអក្សរឡាតាំង \_\_\_\_\_  
Surname & Name Name in Latin

៤ ភេទ  ប្រុស  ស្រី  
Sex  Male  Female

៥ ថ្ងៃខែឆ្នាំកំណើត \_\_\_\_\_ ទីកន្លែងកំណើត \_\_\_\_\_  
Date of Birth (Day/Month/Year) Place of Birth

៦ សញ្ជាតិ \_\_\_\_\_ លេខអត្តសញ្ញាណប័ណ្ណ \_\_\_\_\_  
Nationality I.D. Card Number

៧ អាសយដ្ឋានបច្ចុប្បន្ន ខេត្ត \_\_\_\_\_ ប្រទេស \_\_\_\_\_  
Current Mailing Address Province Country  
លេខទូរស័ព្ទ: \_\_\_\_\_ អ៊ីម៉ែល: \_\_\_\_\_  
Contact Number Email

៨ ឪពុកម្តាយ/អាណាព្យាបាល \_\_\_\_\_ អាយុ \_\_\_\_\_ មុខរបរ \_\_\_\_\_  
Parent/Guardian's Name Age Occupation  
ទំនាក់ទំនងភាព \_\_\_\_\_ លេខទូរស័ព្ទ: \_\_\_\_\_  
Relationship Contact Number

៩ មកពីវិទ្យាល័យ \_\_\_\_\_ ខេត្ត \_\_\_\_\_  
High School Province

១០. ខ្ញុំបាទ/នាងខ្ញុំសូមធានាអះអាងថាព័ត៌មានដែលបានរៀបរាប់ខាងលើពិតជាត្រឹមត្រូវ និង ពិតប្រាកដ។ ខ្ញុំបាទ/នាងខ្ញុំនឹងទទួលខុសត្រូវចំពោះមុខច្បាប់ប្រសិនបើខ្ញុំបាទ/នាងខ្ញុំផ្តល់ព័ត៌មានមិនពិតប្រាកដ។

Hereby, I sincerely claim to the best of my knowledge that the information provided above is true and complete. I shall be liable in the presence of the law for any false information.

ធ្វើនៅ.....ថ្ងៃទី.....ខែ.....ឆ្នាំ២០.....



ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

សាកលវិទ្យាល័យ ឡាយហូ

លេខ:.....ស.ឡ.

រូបថត  
3x4

**បង្គាប់ដៃប្រឡងអាហារូបករណ៍**

គោត្តនាមនិងនាម.....នាមជាអក្សរឡាតាំង.....

ថ្ងៃខែឆ្នាំកំណើត.....ភេទ.....

មកពីវិទ្យាល័យ.....ខេត្ត.....

មុខជំនាញជ្រើសរើស.....មហាវិទ្យាល័យ.....

ថ្ងៃទី.....ខែ.....ឆ្នាំ២០១១      ថ្ងៃទី.....ខែ.....ឆ្នាំ២០១១

បានឃើញ និងឯកភាព      ឈ្មោះនិងហត្ថលេខាអ្នកទទួលពាក្យ      ឈ្មោះនិងហត្ថលេខាបេក្ខជន



ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

សាកលវិទ្យាល័យ ឡាយហូ

លេខ:.....ស.ឡ.

រូបថត  
3x4

**បង្គាប់ដៃប្រឡងអាហារូបករណ៍**

គោត្តនាមនិងនាម.....នាមជាអក្សរឡាតាំង.....

ថ្ងៃខែឆ្នាំកំណើត.....ភេទ.....

មកពីវិទ្យាល័យ.....ខេត្ត.....

មុខជំនាញជ្រើសរើស.....មហាវិទ្យាល័យ.....

ថ្ងៃទី.....ខែ.....ឆ្នាំ២០១១      ថ្ងៃទី.....ខែ.....ឆ្នាំ២០១១

បានឃើញ និងឯកភាព      ឈ្មោះនិងហត្ថលេខាអ្នកទទួលពាក្យ      ឈ្មោះនិងហត្ថលេខាបេក្ខជន

**ហត្ថលេខានិងឈ្មោះបេក្ខជន**